

▶トピック いっしょに出かける

だい 第 8 課

やきゅう 野球、したことがありますか？

❓ とも 友だちを誘って、どんなところに行きますか？
 . តើជាជាមិត្តភក្តិរបស់អ្នកទៅកន្លែងបែបណាខ្លះ?





1. もう行きましたか？

Can-do+ 24 あいて けいけん きょうみ しょくじ か もの さそ 相手の経験や興味をたずねながら、食事や買い物、イベントなどに誘うことができる。
 អាចសួរអំពីចំណាប់អារម្មណ៍និងបទពិសោធរបស់ដៃគូហើយអាចបបួលគេទៅទិញអីវ៉ាន់ឬញ៉ាំអាហារជាដើម។

1 1 かいわ き 会話を聞きましょう。
 ចូរស្តាប់ការសន្ទនា។

▶ 6 人の人が、知り合いを誘っています。
 មនុស្ស៦នាក់ កំពុងបបួលអ្នកដែលគេស្គាល់។

(1) 何に誘いましたか。a-h から選びましょう。
 តើគេបបួលធ្វើអ្វីខ្លះ? ចូរជ្រើសរើសពី a ដល់ h។



	① 08-01	② 08-02	③ 08-03	④ 08-04	⑤ 08-05	⑥ 08-06
なに 何に?						

第 8 課 野球、したことありますか？

(2) 誘われた人は、どう答えましたか。

行きたいと言っているときは○、行きたくないと言っているときは×を書きましょう。

តើអ្នកដែលត្រូវបានគេប្តូរបានឆ្លើយដូចម្តេចខ្លះ? បើគេនិយាយថាចង់ទៅចូរគូសរង្វង់ ពេលមិនចង់ទៅចូរគូសខ្លែង។

	①  08-01	②  08-02	③  08-03	④  08-04	⑤  08-05	⑥  08-06
行きたい?						



(3) ことばを確認して、もういちど聞きましょう。  08-01 ~  08-06

មើលពាក្យហើយស្តាប់ម្តងទៀត។

アジア អាស៊ី | すごく ខ្លាំងណាស់ | 試合 ការប្រកួត | やる ធ្វើ | メンバー សមាជិក | 足りない មិនគ្រប់គ្រាន់
無理(な) ដែលមិនអាចទៅរួច



かたち ちゅうもく
形に注目

(1) 音声を聞いて、_____にことばを書きましょう。  08-07  08-08
ស្តាប់ហើយចំពេញចន្លោះ។

A: 新しいアウトレットモール、_____行きましたか?

B: いいえ、_____です。

A: ポートタワー、_____登りましたか?

B: いいえ……。

A: 「パームキッチン」っていうアジアレストラン、行った_____か?

B: いいえ、_____。

A: プロレスを見た_____か?

B: いいえ、見た_____です。

第 8 課 野球、したことありますか？

A：野球、した_____？

B：え、_____です。

! 経験けいけんを聞きくとき、どんな形かたちを使つかっていましたか。→ 文法ノート ① ②

ពេលសួរពីបទពិសោធន៍ តើគេប្រើទម្រង់អ្វី?

A：市民体育館しみんたいいくかんで試合しあいがありますよ。

いっしょに_____行き_____？

B：いいですね。行きましょう。

A：すごくおいしいですよ。

今度こんど、いっしょに_____行き_____？

B：いいですね。ぜひ、行きましょう。

! 誘さそうとき、どんな形かたちを使つかっていましたか。→ 文法ノート ③



ពេលបបួលនរណាម្នាក់ តើគេប្រើទម្រង់អ្វី?

(2) 形かたちに注目ちゅうもくして、会かい話わをもういちど聞ききましょう。🔊 08-01 ~ 🔊 08-06

ពិនិត្យមើលទម្រង់ហើយស្តាប់ការសន្ទនាម្តងទៀត។

2 新しく町に来た人を誘いましょう。

ចូរបង្ហាញនូវណាម្នាក់ដែលទើបតែរើមកនៅទីក្រុងរបស់អ្នក។



(1) 会話を聞きましょう。 08-09 / 08-10 08-11
ចូរស្តាប់ការសន្ទនា។

(2) シャドーイングしましょう。 08-09 / 08-10 08-11
ស្តាប់ហើយថាតាមពីក្រោយឱ្យទាន់សំឡេង។

(3) ロールプレイをしましょう。
自分の町に新しく来た人がいます。その人を食事や買い物、イベントなどに誘いましょう。

ចូរដើរតួសន្ទនា។ មានមនុស្សចំណូលថ្មីម្នាក់ទើបតែរើមកនៅទីក្រុងរបស់អ្នក។ ចូរបង្ហាញទៅល្អិតអាហារទិញអីវ៉ាន់ឬ ចូលរួមកម្មវិធី។



2. このあと、どうしますか?

Can-do 25

いっしょに外出しているとき、次に何をするか、どこに行くか、話し合うことができる。

ពេលដែលចេញទៅខាងក្រៅជាមួយនរណាម្នាក់ អ្នកអាចនិយាយជាមួយដៃគូថា តើគួរធ្វើអ្វីទៀតឬទៅណាទៀត?

1 会話を聞きましょう。

ចូរស្តាប់ការសន្ទនា។

▶ ヒルニさんとソックさんとアニタさんは友だちです。休みの日に、ショッピングモールに来ています。

Hiruni, Sok និង Anita គឺជាមិត្តភក្តិនឹងគ្នា។ ពួកគេបានមកលេងផ្សារទំនើបនៅថ្ងៃឈប់សម្រាក។



(1) はじめに、スクリプトを見ないで会話を聞きましょう。🔊 08-12

このあと、何をすると書いていますか。a-g に○をつけましょう。

ដំបូងចូរស្តាប់ការសន្ទនាដោយមិនមើលអត្ថបទ។ តើគេនិយាយថានឹងធ្វើអ្វីខ្លះបន្ទាប់ពីនេះ? ចូរគូសរង្វង់ទៅពី a ដល់ g។

a. お金をおろす



エーティーエム
ATM

b. ゲームをする




ゲームコーナー

c. 食事をする



フードコート

d. トイレに行く



トイレ

e. ちょっと休む



カフェ

f. 映画を見る




えいがかん
映画館

g. ジョギングシューズを買う



スポーツ店

(2) スクリプトを見ながら聞きましょう。(1)は、どんな順番でしますか。🔊 08-12
 ចូរស្តាប់បណ្តើរ មើលអត្ថបទសន្ទនាបណ្តើរ រួចរៀបលំដាប់លំដោយរបស់ (១)។



ある
(歩きながら)

アニタ : このあと、どうしますか？

ヒルニ : お腹がすきましたね。何か食べませんか？

アニタ : じゃあ、フードコートに行きましょう。

ソック : あ、食事の前に、お金をおろしたいんですが……。

アニタ : あそこに ATM がありますよ。

(フードコートで)

ヒルニ : このあと、ジョギングシューズを買いきたいんですが……。

アニタ : じゃあ、スポーツ店に行きましょう。

ソック : 買い物のおとで、ゲームコーナーに行きませんか？

アニタ : いいですね。

ヒルニ : じゃ、行きましょうか。

ソック : あ、その前に、ちょっとトイレ。

このあと បន្ទាប់ពីនេះ | お腹がすく ឃ្លាន | 何か អ្វីមួយ



かたち ちゅうもく
形に注目

(1) 音声おんせいを聞いて、き _____ にことばかを書きましょう。🔊 08-13
ស្តាប់ហើយចំណេញចន្លោះ។

食事しょくじの _____、お金かねをおろし _____。

このあと、ジョギングシューズかを買い _____。


買い物かの _____ での _____ 角いに行きませんか？

❗ やることじゅんぱんの順番いを言うとき、どんな形かたちを使つかっていましたか。➡ 文法ノート ④
ពេលគេនិយាយពីលំដាប់លំដោយនៃរឿងអ្វីមួយដែលត្រូវធ្វើ តើគេប្រើទម្រង់អ្វី ?

❗ 自分じぶんの希望きぼうを伝つたえるとき、どんな形かたちを使つかっていましたか。➡ 文法ノート ⑤
ពេលគេនិយាយពីគោលបំណងរបស់ខ្លួនឯង តើគេប្រើទម្រង់អ្វី ?

(2) 形かたちに注目ちゅうもくして、会かい話わをもういちど聞ききましょう。🔊 08-12
ពិនិត្យមើលទម្រង់ហើយស្តាប់ការសន្ទនាម្តងទៀត។

2 これからすることについて話しましょう。
ចូរនិយាយអំពីរឿងដែលនឹងត្រូវធ្វើបន្ទាប់ពីនេះ។



(1) 会話を聞きましょう。 08-14 08-15
ស្តាប់ការសន្ទនា

(2) シャドーイングしましょう。 08-14 08-15
ស្តាប់ហើយថាតាមពីក្រោយឱ្យទាន់សំឡេង។

(3) ロールプレイをしましょう。
友だちとショッピングモールに来ています。何をするか、どこに行くか、自由に話しましょう。
ចូរដើរតួសន្ទនា។ អ្នកកំពុងមកផ្សារទំនើបជាមួយមិត្តភក្តិ។ ចូរនិយាយពីរឿងដែលត្រូវធ្វើនិងកន្លែងដែលធ្វើសកម្មភាពនោះ។



3. パンダがかわいかったです

Can-do 26

いっしょに参加したイベントの感想を、相手に伝えることができる。

អាចប្រាប់ពីចំណាប់អារម្មណ៍ទៅកាន់ដៃគូចំពោះព្រឹត្តិការណ៍ឬកម្មវិធីអ្វីមួយដែលបានចូលរួមជាមួយគ្នា។

1 会話を聞きましょう。 ចូរស្តាប់ការសន្ទនា។

▶ 行ったところについて、4 人の人が感想を話しています。

មនុស្ស ៤ នាក់ កំពុងនិយាយអំពីចំណាប់អារម្មណ៍ពីកន្លែងដែលខ្លួនបានទៅ។

(1) どんな感想を言っていますか。a-g から選びましょう。

តើពួកគេមានចំណាប់អារម្មណ៍បែបណាខ្លះ? ចូរជ្រើសរើសពី a ដល់ g។

- a. すごかった b. すばらしかった c. おもしろかった d. 難しかった
- e. 感動した f. かわいかった g. 楽しかった

① 動物園 08-16

② 展覧会 08-17

③ プロレス 08-18


④ 映画 08-19

(2) ことばを確認して、もういちど聞きましょう。08-16 ~ 08-19
មើលពាក្យហើយស្តាប់ការសន្ទនាម្តងទៀត។

パンダ ខ្លាប៉ូងផែនដា | サル ត្វ | 現代 សម័យទំនើប/សម័យបច្ចុប្បន្ន | 作品 ស្នាដៃសិល្បៈ
 ホラー映画 ភាពយន្តភ័យរន្ធត់



かたち ちゅうもく
形に注目

(1) ^{おんせい き} 音声を聞いて、^か _____ にことばを書きましょう。  08-20
ស្តាប់ហើយចំពេញចន្លោះ។


パンダが _____ です。



(^{てんらんかい} 展覧会は) ちょっと _____ です。

(プロレスは) はじめてでしたけど、とても _____ です。


ほんと、 _____ です。

(^{えいが} 映画は) ^{ほんとう} 本当に _____ です。

 ^{かんそう い} 感想を言うとき、^{けいようし つか} どんな形容詞を使いましたか。 → ^{にゅうもん} 「入門」
ពេលនិយាយពីចំណាប់អារម្មណ៍ តើគេប្រើគុណនាមអ្វី?

(2) ^{かたち ちゅうもく} 形に注目して、^{かいわ} 会話をもういちど^き 聞きましょう。  08-16 ~  08-19
ពិនិត្យមើលទម្រង់ហើយស្តាប់ការសន្ទនាម្តងទៀត។

- 2** 友だちといっしょに行ったところについて、感想を言いましょう。
 ចូរនិយាយពីចំណាប់អារម្មណ៍អំពីកន្លែងដែលអ្នកបានទៅជាមួយមិត្តភក្តិ។



- (1) 会話を聞きましょう。🔊 08-21 🔊 08-22
ស្តាប់ការសន្ទនា
- (2) シャドーイングしましょう。🔊 08-21 🔊 08-22
ស្តាប់ហើយថាតាមពីក្រោយឱ្យទាន់សំឡេង។
- (3) 1 のことばを使って、練習しましょう。
ចូរអនុវត្តដោយប្រើពាក្យក្នុង 9 ។
- (4) ロールプレイをしましょう。
友だちといっしょにどこかにいきました。感想を自由に話しましょう。
ចូរដើរតួសន្ទនា។ អ្នកបានទៅកន្លែងណាខ្លះមួយជាមួយមិត្តភក្តិ។ ចូរនិយាយនូវចំណាប់អារម្មណ៍។

ちょうかい
聴解スクリプト

1. もう行きましたか？

①  08-01

A：新しいアウトレットモール、もう行きましたか？

B：いえ、まだです。

A：今度、みんなで行きます。いっしょに行きませんか？

B：ありがとうございます。ぜひ。

②  08-02

A：「パームキッチン」っていうアジアレストラン、行ったことありますか？

B：いいえ、ありません。

A：すごくおいしいですよ。今度、いっしょに食べに行きませんか？

B：いいですね。ぜひ、行きましょう。

③  08-03

A：プロレスを見たことがありますか？

B：いいえ、見たことないです。

A：今度の日曜日、市民体育館で試合がありますよ。

いっしょに見に行きませんか？

B：へー、いいですね。行きましょう。

④  08-04

A：ポートタワー、もう登りましたか？

B：いいえ……。

A：じゃあ、今度、行きませんか？ 景色がきれいですよ。

B：すみません。私、高いところはちょっと……。

⑤  08-05

A：もう、この町のいろいろなところに行きましたか？

B：えーと、博物館とお城には行きました。

A：動物園は？

B：まだです。行きたいです。

A：じゃあ、今度いっしょに行きましょう。

⑥  08-06

A：野球、したことある？

B：え、ないです。

A：今度の日曜日、いっしょにやらない？ メンバーが足りなくて……。

B：えー、無理です。野球、ぜんぜんわかりません。

A：だいじょうぶ、だいじょうぶ。

3. パンダがかわいかったです

①  08-16

A：動物園、どうでしたか？

B：楽しかったです。パンダがかわいかったです。

A：私はサルがよかったです。

B：ああ、サルもかわいかったですね。また行きたいです。

②  08-17

A：今日の展覧会、どうでしたか？

B：うーん。ちょっと難しかったです。

A：あー、現代の作品はねえ。

B：よくわかりませんでした。

③  08-18

A：プロレス、どうでしたか？

B：はじめてでしたけど、とてもおもしろかったです。

A：そうですか。それはよかったです。

B：ほんと、すごかったです。また見たいです。

④  08-19

A：映画、よかったですね。

B：感動しました。本当にすばしかったです。

A：じゃあ、また行きましょう。

B：今度は、ホラー映画を見に行きましょう。

A：えー。

漢字のことば

1 読んで、意味を確認しましょう。
 ចូរអាននិងពិនិត្យមើលអត្ថន័យនៃអក្សរ កាន់ជី ខាងក្រោមនេះ។

かね お金	お金	お金	しあい 試合	試合	試合
しょくじ 食事	食事	食事	たの 楽しい	楽しい	楽しい
てん ～店	店	店	むずか 難しい	難しい	難しい
はくぶつかん 博物館	博物館	博物館	のぼ 登る	登る	登る
どうぶつえん 動物園	動物園	重動物園			

2 _____ の漢字に注意して読みましょう。
 ចូរអានដោយយកចិត្តទុកដាក់ទៅលើអក្សរ កាន់ជី ខាងក្នុង_____។

- ① 富士山に登ったことがありますか？
- ② 博物館と動物園に行きました。とても楽しかったです。
- ③ 昨日、映画を見ました。ちょっと難しかったです。
- ④ スポーツ店で、Tシャツを買いました。
- ⑤ プロレスの試合を見に行きました。
- ⑥ 食事の前に、ATM でお金をおろしたいんですが……。

3 上の _____ のことばを、キーボードやスマートフォンで入力しましょう。
 សូមសាកល្បងវាយអក្សរកាន់ជីនៅខាងលើបន្ទាត់ចូលទូរស័ព្ទដៃឬកុំព្យូទ័រ។



1

もう V- ました

あたらしい アウトレットモール、もう行きましたか？
តើអ្នកបានទៅហាងទំនិញថ្មីហើយឬនៅ?

- នេះជាសំនួរប្រើពេលគេចង់និយាយថា សកម្មភាពមួយត្រូវបានបញ្ចប់។ 「もう」 មានន័យថា 「រួចហើយ」 ។ ក្នុងឧទាហរណ៍នេះ គេប្រើដើម្បីសួរទៅកាន់ដៃគូថា តើបានទៅហាងទំនិញថ្មីហើយឬនៅក្នុងន័យចង់បបួលដៃគូនោះទៅជាមួយ។
- 「もう V- ましたか」 ត្រូវបានគេប្រើនៅពេលសួរពីសកម្មភាពទូទៅដូចជា 「昼ご飯、もう食べましたか？」 (ញ៉ាំបានថ្ងៃត្រង់ហើយ ឬនៅ?) ឬ 「宿題は、もうやったか？」 (ធ្វើកិច្ចការផ្ទះហើយឬនៅ?) ។ ក្នុងឧទាហរណ៍នេះ អ្នកសួរគិតថា ប្រហែលជាដៃគូបានទៅហាងទំនិញថ្មីនេះរួចទៅហើយ ព្រោះហាងនេះពេញនិយមហើយមានមនុស្សទៅច្រើន។
- ចម្លើយស្របរបស់ 「もう V- ましたか？」 គឺ 「はい、V- ました」 ហើយចម្លើយបដិសេធគឺ 「いいえ、まだです」 ។

- 動作が完了していることを述べる言い方です。「もう」は、すでにという意味です。ここでは、新しいアウトレットモールにすでに行ったかを聞いてから、相手を誘うときに使っています。
- 「もう V- ましたか？」は、「昼ご飯、もう食べましたか?」「宿題は、もうやったか?」のように、その行為をすることが当然のこととして期待されているときに使われます。ここでは、新しくできたアウトレットモールは、町の人がみんな行くような話題の場所なので、相手ももう行ったかもしれないと思って、このように質問しています。
- 「もう V- ましたか?」と聞かれた場合、答えが肯定のときは「はい、V- ました」、否定のときは、「いいえ、まだです。」となります。

【例】 ▶ ポートタワー、もう登りましたか？
តើអ្នកបានឡើងលើ Port Tower ហើយឬនៅ

▶ A : もう、この町のいろいろなところに行きましたか？
តើអ្នកបានទៅទស្សនាកន្លែងផ្សេងៗនៅទីក្រុងហើយឬនៅ?

B : はい、博物館とお城に行きました。でも、動物園はまだです。

បាទ/ចាសៗ ខ្ញុំបានទៅសារមន្ទីរនិងប្រាសាទរួចហើយ ប៉ុន្តែមិនទាន់បានទៅសួនសត្វទេ។

2

V- たことがあります

A : プロレスを見たことがありますか？
តើអ្នកធ្លាប់មើលកីឡាកាសដែរឬទេ?

B : いいえ、見たことないです。
ទេ ខ្ញុំមិនធ្លាប់ទេ។

- នេះជាសំនួរប្រើពេលនិយាយពីបទពិសោធន៍ ក្នុងឧទាហរណ៍នេះគេសួរទៅដៃគូថា ធ្លាប់មើលកីឡាកាសដែរឬទេ រួចក៏ធ្វើការបបួលដៃគូទៅជាមួយ។
- គេប្រើ 「～ことがあります」 ជាមួយកិរិយាសព្ទទម្រង់ៗ។
- កិរិយាសព្ទទម្រង់ៗ គឺជាទម្រង់ដែលបញ្ចប់ដោយ 「た」 ឬ 「だ」 ។ វាបង្ហាញពីសកម្មភាពក្នុងអតីតកាល។ គេបង្កើតទម្រង់នេះដោយប្តូរពី 「て/で」 ទៅជា 「た/だ」 ។

第 8 課 野球、したことありますか？

- ពេលត្រូវបានគេសួរថាតើមានបទពិសោធដ្រើមួយ ចម្លើយស្របគឺ 「(V- したことが) あります」 ហើយបដិសេធគឺ 「(V- したことが) ないです」 ឬ 「(V- したことが) ありません」។
 - ក្នុងការសន្ទនា គេលុប「が」 ក្នុងទម្រង់「V- したことがあります」 ចោល ដូចនេះគេបានទម្រង់「V- しました」 ដែលទម្រង់ធម្មតារបស់វាគឺ「V- した(が) ある」។
 - 「もうV- しましたか？」 ក្នុង❶ត្រូវបានប្រើពេលគេរំពឹងថាដៃគូបានធ្វើសកម្មភាពនោះហើយ។ 「V- したことがありますか？」 ត្រូវបានគេប្រើពេលសួរពីបទពិសោធន៍។
- 経験を述べるときの言い方です。ここでは、プロレスを見た経験があるかを相手に聞いてから、相手を誘うときに使っています。
 - 動詞のタ形のあとに「～ことがあります」をつけます。
 - タ形とは、語尾が「た」または「だ」で終わる動詞の活用形で、過去や完了を表します。テ形の語尾の「て/で」を「た/だ」に変えて作ります。
 - 経験があるかを聞かれて、経験がある場合は「(V- したことが) あります」、ない場合は「(V- したことが) ないです」または「(V- したことが) ありません」と答えます。
 - 会話では、「V- したことがあります」は「が」が省略され、「V- しました」のようになる場合もあります。普通体では、例のように「V- した(が) ある」となります。
 - ❶の「もうV- しましたか？」は、その行為をすることが当然のこととして期待されているときに使うのに対して、「V- したことがありますか？」は単に経験の有無をたずねるときに使います。

[例] ▶ A: あそこのアジアレストラン、行ったことある？
 តើអ្នកធ្លាប់ទៅភោជនីយដ្ឋានអាស៊ីនោះដែរឬទេ?
 B: はい、一度あります。
 បាទ ខ្ញុំធ្លាប់ទៅម្តង។
 C: 私は、ありません。
 ខ្ញុំមិនធ្លាប់ទៅទេ។

◆ ប្រើប្រាស់ក្រុមទម្រង់ៗ 夕形の作り方

	ទម្រង់វចនានុក្រម 辞書形	ទម្រង់テ テ形	ទម្រង់夕 夕形	ឧទាហរណ៍ [例]
1 グループ	-う			かよ 通う → かよ 通った
	-つ	-って	-った	まつ 待つ → まつ 待った
	-る			つく 作る → つく 作った
	-ぶ			あそ 遊ぶ → あそ 遊んだ
	-む	-んで	-んだ	の 飲む → の 飲んだ
	-ぬ			し 死ぬ → し 死んだ
2 グループ	-く	-いて	-いた	はたら 働く → はたら 働いた
	-ぐ	-いで	-いだ	およ 泳ぐ → およ 泳いだ
				[ការណ៍ពិសេស 例外] 行く → 行った
	-す	-して	-した	はな 話す → はな 話した
3 グループ	-る	-て	-た	み 見る → み 見た
	する	して	した	た 食べる → た 食べた
	くる	来て	来た	

3 V- に行きませんか？

いっしょに食べに行きませんか？

អញ្ជើញទៅបរិភោគជាមួយគ្នាទេ?

- សំនួរនេះប្រើពេលបច្ចុប្បន្នដៃគូ។ យើងបានរៀននៅ『入門』រួចមកហើយថា「V-ませんか？」បង្ហាញពីការបច្ចុប្បន្ន។ គោលបំណងនៃការបច្ចុប្បន្នគឺគេលុប「ます」ក្នុងកិរិយាសព្ទទម្រង់「ます」ហើយដាក់「に」ឧទាហរណ៍「食べに行く」ឬ「飲みに行く」។

- ទម្រង់ធម្មតារបស់「V- に行きませんか？」គឺ「V- に行かない？」

- 相手を誘うときの言い方です。「V-ませんか?」が勧誘を示すことは、『入門』で勉強しました。「食べに行く」「飲みに行く」のように、動詞のマス形から「ます」をとって「に」をつけると、行く目的を示すことができます。
- 「V- に行きませんか?」は、普通体の場合は「V- に行かない?」になります。

[例] ▶ A: プロレス、いっしょに見に行きませんか？
តើអ្នកចង់ទៅមើលកីឡាកាសជាមួយខ្ញុំដែរទេ?

B: いいですね。行きましょう。
ល្អ តោះទៅ!

▶ A: 今度、映画見に行かない？
តើលើកក្រោយអ្នកចង់ទៅមើលកុនទេ?

B: ぜひ。
ប្រាកដណាស់។

4 Nの前に、～
Nのあと(で)、～

食事の前に、お金をおろしたいんですが…。

មុនពេលទៅញ៉ាំអាហារខ្ញុំចង់ដកលុយសិន។

買い物のおあとで、ゲームコーナーに行きませんか？

បន្ទាប់ពីទិញអីវ៉ាន់ហើយ តើអ្នកចង់ទៅកន្លែងលេងហ្គេមទេ?

- ប្រើនៅពេលពន្យល់ពីលំដាប់លំដោយសកម្មភាព។

「Nの前に、～」បង្ហាញថាមុនពេល N គេធ្វើសកម្មភាពអ្វីមួយ។ ក្នុងឧទាហរណ៍នេះ គេចង់និយាយថាមុនពេលញ៉ាំអាហារគេចង់ទៅដកលុយសិន។

「Nのあとで、～」បង្ហាញថាក្រោយពេលNគេធ្វើសកម្មភាពអ្វីមួយ។

ក្នុងឧទាហរណ៍នេះគេចង់និយាយថាបន្ទាប់ពីទិញអីវ៉ាន់ហើយទៅលេងហ្គេម។ គេក៏អាចលុប で ហើយប្រើតែ Nのあと、～បានដែរ។

- N អាចជាពាក្យដូចជា「食事」(ញ៉ាំអាហារ)「買い物」(ទិញអីវ៉ាន់)「映画」(មើលកុន)「仕事」(ធ្វើការ)「勉強」(រៀន)「学校」(សាលា) ជាដើម។

- 動作の順番をはっきり説明するときの言い方です。
- 「Nの前に、～」は、Nよりも先に、後ろに続く文の動作をするを表しています。ここでは、食事をする前に、お金をおろしたいという希望を伝えています。

第 8 課 野球、したことがありますか？

- 「Nのあとで、～」は、Nの次に、後ろに続く文の動作をすることを表しています。ここでは、買い物に行って、そのあとで、ゲームコーナーに行くことを提案しています。「で」を省略して、「Nのあと、～」と言う場合もあります。
- Nには、「食事」「買い物」「映画」「仕事」「勉強」「学校」などの言葉が入ります。

[例] ▶ 映画の前まえに、カフェでお茶ちやをしましょう。
 តោះផឹកតែនៅហាងកាហ្វេសិន មុនពេលមើលកុន។

▶ 仕事しごとのあとで、みんなでボウリングに行きませんか？
 តើបន្ទាប់ពីការងារចប់ ទៅលេងប៊ូលីងទាំងអស់គ្នាទេ?

5

V- たいんですが…

ジョギングシューズかをか買いたいんですが…。
 ខ្ញុំចង់ទិញស្បែកជើងហាត់ប្រាណ។

- ប្រើពេលនិយាយពីគោលបំណងរបស់ខ្លួនដោយចង់បានជំនួយពីដៃគូ។ ក្នុងឧទាហរណ៍នេះ គេប្រាប់មិត្តភក្តិថាគេចង់ទិញស្បែកជើង ដោយសង្ឃឹមថាមិត្តភក្តិនឹងទៅហាងជាមួយគ្នា។
- យើងបានរៀនពីទម្រង់「Nに行きたいんですが…」 នៅក្នុងមេរៀនទី 6 រួចហើយ។ ក្នុងមេរៀននេះយើងនឹងប្រើកិរិយាសព្ទ ផ្សេងក្រៅពី「行く」 ដើម្បីភ្ជាប់ជាមួយ「たいんですが…」 ។
- ក្នុងឧទាហរណ៍នេះ គេមិនបញ្ចប់ប្រយោគត្រឹម「V-たいんですが…」 ទេគឺគេភ្ជាប់វានឹងប្រយោគមួយទៀត។

- 自分の希望を伝え、相手に働きかけるときの言い方です。ここでは、友だちにジョギングシューズを買いたいということを伝えて、いっしょに店に行くなどの対応を期待して言っています。
- 第6課では、「Nに行きたいんですが…」という形を勉強しましたが、この課では「行く」以外の動詞に「たいんですが…」が接続する例を扱います。
- 例のように、「V-たいんですが…」で終わりにしないで、あとに文を続ける場合もあります。

[例] ▶ A：ちょっと休やすみたいんですが…。
 ខ្ញុំចង់សម្រាកបន្តិច។

B：じゃあ、あそこのカフェはいに入はいりましょう。
 អញ្ជឹង តោះពួកយើងទៅហាងកាហ្វេ។

▶ Tティーシャツかを買かいたいんですが、あのお店みせ、見みてもいいですか？
 ខ្ញុំចង់ទិញអាវយឺត។ តើខ្ញុំអាចចូលមើលក្នុងហាងបានទេ?

日本の生活 TIPS

● 日本にほんの城しろ ប្រាសាទរបស់ជប៉ុន



ប្រាសាទ Matsuyama 松山城



ប្រាសាទ Himeji 姫路城



ប្រាសាទ Matsumoto 松本城

នៅប្រទេសជប៉ុន ប្រាសាទត្រូវបានសាងសង់នៅទូទាំងប្រទេស ចាប់ពីសម័យសង្គ្រាមដល់សម័យអេដូ (Edo) ប្រហែលពីសតវត្ស ទី១៦ដល់១៩។ លក្ខណៈពិសេសរបស់ប្រាសាទជប៉ុនមានដូចជា កំពែងខ្ពស់ គូរទឹក និងប៉មប្រាសាទ។ ប្រាសាទដែលបន្សល់មក ដល់ពេលបច្ចុប្បន្ននេះបានក្លាយទៅជាតំបន់ទេសចរណ៍ដ៏ល្បីដូចជា ប្រាសាទពណ៌ស Himeji (នៅខេត្តហ្សូហ្សូ) ដែលត្រូវបានគេចុះ បញ្ជីបេតិកភណ្ឌពិភពលោក ប្រាសាទ Matsumoto (នៅខេត្តណាហ្គាណុ) ដែលមានលាបម្រឹក្សណ៍ខ្មៅនៅខាងក្រៅ និងប្រាសាទភ្នំ Matsuyama (នៅខេត្តអេហ៊ីមេ) ជាដើម។ ប្រាសាទ Osaka និងប្រាសាទ Nagoya ក៏ល្បីដែរ។ នៅសម័យ Showa (១៩២៦~១៩៨៩) ប៉មប្រាសាទទាំងនេះត្រូវបានសាងសង់ឡើងវិញដោយគ្រោងដែកនិងស៊ីម៉ង់ត៍។

ក្នុងប្រាសាទក៏មានបំពាក់ដំណើរយន្តផងដែរ។ ចំពោះសំណង់ប្រាសាទដែលបានបាត់បង់ទៅហើយក៏គេបានរៀបចំ 「សួនឧទ្យាន ជុំវិញប្រាសាទ」 ជាច្រើនផងដែរ។ អ្នកអាចសិក្សាពីប្រវត្តិសាស្ត្របានតាមរយៈគ្រឿងតាំងនិងរូបភាពក្នុងប្រាសាទបាន។

日本では、戦国時代から江戸時代、だいたい16世紀から19世紀にかけて、全国各地に城が建てられました。日本の城は、高い石垣、堀、天守閣などが特徴的です。現在残っている城は、人気のある観光地になっており、例えば、世界遺産に登録された白く輝く「姫路城」（兵庫県）、黒漆を使った荘厳な佇まいの「松本城」（長野県）、山城として有名な「松山城」（愛媛県）などが有名です。大阪城や名古屋城も有名ですが、天守閣は昭和の時代（1926-1989）に再建された鉄筋コンクリート製で、エレベーターも付いています。

また、当時の建造物は今はなくなっているものの、城の跡地を公園として整備した「城址公園」も多くあります。城に行ったら、天守閣に上ってみたい、展示されている資料を通してその土地の歴史に触れたりすることができます。

● アウトレットモール Outlet malls

Outlet Mall ជាទីកន្លែងដែលប្រមូលផ្តុំទៅដោយហាងទំនិញដែលលក់នូវផលិតផលចេញពីរោងចក្រផ្ទាល់។ ដូចនេះវាជាទីកន្លែងដែលមានប្រជាប្រិយភាពសម្រាប់ការទិញគំរ៉ាន។ Outlet Mall ភាគច្រើនមាននៅតាមបណ្តោយផ្លូវធម្មតា ផ្លូវអាកាស និងមាននៅតំបន់ទេសចរណ៍ តាមជាយក្រុងនិងខេត្ត។ Outlet Mall មិនមែនជាកន្លែងដែលអ្នកអាចទិញទំនិញបញ្ចុះតម្លៃ ខូចខាត ឬខូចគុណភាពបានទេ។ ទំនិញដែលមានគុណភាពមិនល្អ និងតម្លៃថោក គឺមិនមានលក់នៅទីនោះឡើយ។



アウトレットモールは、主に衣料品メーカーが工場からの商品を直接販売する店が複数集まったショッピングモールのことで、一日中買い物を楽しめる場所として、休日にはたくさんの人で賑わいます。地方や郊外の観光地、高速道路などの幹線道路沿いなどにあることが多いです。日本の場合、アウトレットといっても、傷など問題のある商品が安く買える場所という意味はなく、格安の商品はあまり売られていません。

● プロレス 観戦

プロレスは格闘技の一種で、力士は衣装を着て、リング上で技を披露する。力士の衣装は、それぞれが所属する団体のカラーリングがあり、中には動物やキャラクターのデザインも入っている。力士はマスクを着用し、試合中にファンと交流する。プロレスは、日本の人気スポーツの一つであり、最近では女性ファンも増えてきている。日本には多くのプロレス団体があり、メジャーな団体は、東京ドームなど大きな会場で試合を行うこともある一方で、各地方には地域に密着したローカルな団体もあり、地域の体育館やショッピングセンターの駐車場などを会場にして、試合を行っています。こうした地域の団体の試合は観戦無料のことも多く、大人から子どもまでが気軽に楽しめる娯楽になっています。

レスリングにショー的な要素を入れたプロレスは、日本では人気があり、最近では男性だけでなく、女性のファンも増えてきています。日本には多くのプロレス団体があり、メジャーな団体は、東京ドームなど大きな会場で試合を行うこともある一方で、各地方には地域に密着したローカルな団体もあり、地域の体育館やショッピングセンターの駐車場などを会場にして、試合を行っています。こうした地域の団体の試合は観戦無料のことも多く、大人から子どもまでが気軽に楽しめる娯楽になっています。

